



**ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម

**សេចក្តីប្រកាសព័ត៌មាន**

អនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, នៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជាដោយមានការអញ្ជើញជាអធិបតីដោយ **លោកជំទាវ ប៊ែន សុបនា** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ចំនួនជាង ១០០នាក់។

ក្នុងសុន្ទរកថាស្ថាគមន៍, ឯកឧត្តមបណ្ឌិត **ចន ណារិន្ទ** អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានលើកឡើងថា សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលរយៈពេល ១ថ្ងៃពេញនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងកសាងប្រព័ន្ធគាំពារសង្គមអនុលោមតាមការចង្អុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដោយឈរលើគោលបំណងធំៗសំខាន់ចំនួន២ គឺ (១) បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា និង (២) បង្កើនកិច្ចសហការពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយ រវាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ។ **ឯកឧត្តមបណ្ឌិត** បានមានប្រសាសន៍បន្តថា ប្រព័ន្ធគាំពារសង្គមកម្ពុជា បាន និងកំពុងបោះជំហានទៅមុខប្រកបដោយវឌ្ឍនភាព និងមោទកភាព ដែលចង្អុលបង្ហាញដោយ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” និងក្រោមការដឹកនាំ និងតម្រង់ទិសរបស់ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមាន **ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។

ក្នុងមតិស្ថាគមន៍ដោយ **លោកស្រី Corinna Heinake** នាយិការគ្រប់គ្រងកម្មវិធីលើកកម្ពស់ប្រព័ន្ធគាំពារសង្គម និងសុខភាព បានកោតសរសើរអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមដែលតែងតែធ្វើការងារយ៉ាងសកម្ម និងសហការយ៉ាងល្អដើម្បីកសាងប្រព័ន្ធគាំពារសង្គមមួយប្រកបដោយបរិយាបន្នជាពិសេសកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការណ៍អាស៊ីម៉ង់សម្រាប់ការអភិវឌ្ឍអន្តរជាតិ (GIZ)។ លោកស្រីបានបន្តថា GIZ នឹងបន្តកិច្ចសហប្រតិបត្តិការណ៍លើការងារទំនាក់ទំនងសារធារណៈ និងផ្សព្វផ្សាយ ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកសាងប្រព័ន្ធគាំពារសង្គមមួយដែលអាចឈានទៅគ្របសណ្តប់ដល់ប្រជាពលរដ្ឋគ្រប់គ្នា។

លោកជំទាវ **ប៊ែន សុបុត្រា** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ សបញ្ជាក់អំពីឆន្ទៈ និងការប្តេជ្ញារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដ៏រឹងមាំមួយប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ។ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ ជាការបោះជំហានថ្មីមួយទៀតលើការងារទំនាក់ទំនង និងផ្សព្វផ្សាយក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនកិច្ចសហការបន្ថែមទៀតលើការងារទំនាក់ទំនង និងផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យប្រជាពលក្រុមគោលដៅដែលជាអ្នកទទួលផលក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាអំពីអត្ថប្រយោជន៍នៃរបបបូកមូលធនរបស់ប្រព័ន្ធគាំពារសង្គម ដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ជូន រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្តន៍របស់មន្ត្រីរាជការ និងអតីតយុទ្ធជន, ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលិកទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត, ការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ចាប់ពីពិរដ្ឋសដោយឥតគិតថ្លៃ និងមិនមានការរើសអើង។

សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈអគ្គលេខាធិការដ្ឋាន ដែលសេនាធិការបច្ចេកទេស បានគិតគូរយ៉ាងយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសកម្មពាក់ព័ន្ធនឹងការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា ដោយធ្វើការផ្សព្វផ្សាយតាមរយៈទូរទស្សន៍, វិទ្យុ, ផ្ទាំងផ្សព្វផ្សាយធំៗនៅតាមទីសាធារណៈ, សារព័ត៌មានជាតិ និងអន្តរជាតិ, និងបណ្តាញសង្គមនានា ព្រមទាំងបានធ្វើការសហការយ៉ាងល្អជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានសំខាន់ៗអំពីអត្ថប្រយោជន៍នានានៃប្រព័ន្ធគាំពារសង្គម ទៅកាន់ក្រុមប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ដាច់ស្រយាលដែលពិបាកក្នុងការទទួលបានព័ត៌មាន ដូចជាតំបន់បឹងទន្លេសាប និងតំបន់ជនជាតិភាគតិចរស់នៅ តាមរយៈវិទ្យុប្រចាំតំបន់, ឧបករណ៍បំពងសំឡេង, អាជ្ញាធរភូមិ ឃុំ-សង្កាត់ និងតាមរយៈអង្គការសង្គមស៊ីវិលជាដៃគូនៅមូលដ្ឋានផ្ទាល់ដែលមានទាំងភាសាកាយវិការ, ភាសាជនជាតិដើមភាគតិចបន្ថែមពីលើការផ្សព្វផ្សាយជាខេមរភាសាដែលមានស្រាប់។ ពាក់ព័ន្ធនឹងការងារធ្វើឱ្យមានសុខុមនីយកម្មការងារទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយនេះ, កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គមបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “យុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម” ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជំរុញការងារទំនាក់ទំនង និងផ្សព្វផ្សាយក្នុងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរីកចម្រើន និងឈានឆ្ពោះទៅគ្របដណ្តប់ប្រជាពលរដ្ឋទូទាំងប្រទេស។